



ខុមហ្វ្រែល COMFREL

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក អង្គការវីជឡែន បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (៥៥% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរ ភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្មើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

១.ការស្នើសុំស្តារប្រឡាយ

- ស្តារប្រឡាយចេញពីឃុំរាំងទិល រហូតទៅដល់ឃុំស្រែស្តុកដែលមានទទឹងមាត់លើ ៦ម៉ែត្រ បាតក្រោម៤ម៉ែត្រ ប្រវែងចំងាយ១៦គីឡូម៉ែត្រ សូមចាប់ផ្តើមនៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៥។
- ស្តារប្រឡាយចាស់ពីវត្តរាំងទិល ទៅផ្លូវមាត់ទន្លេមាត់លើ ៦ម៉ែត្រ បាតក្រោម៤ម៉ែត្រ ដែលមានប្រវែង២គីឡូម៉ែត្រ សូមចាប់ផ្តើមធ្វើនៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ ២០១៣។
- ស្តារប្រឡាយចាស់ពីទួលរាំងទិល ទៅដល់ពោធិ៍ជ្រៃ ដែលមានបណ្តោយ១៦គីឡូម៉ែត្រ មាត់លើ ៦ម៉ែត្រ បាតក្រោម៤ម៉ែត្រ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

២.ការស្នើសុំបើកវគ្គបណ្តុះបណ្តាល

- សុំអោយមានការបើកវគ្គបណ្តុះបណ្តាលស្តីអំពី អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ក្នុងភូមិ រាំងទិល ភូមិព្រែក ភូមិចារុះ ភូមិកោះកែវ ភូមិកោះក្អែក សូមចាប់ផ្តើមនៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ ២០១៣។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ។

៣. ការសាងសង់សាលារៀន • ស្នើសុំកសាងសាលារៀនបណ្តុះបណ្តាលកម្មវិធីប្រចាំថ្ងៃមួយខ្នង បណ្តោយប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ប្រក់សង្កត់ សូមចាប់ផ្តើមធ្វើនៅឆ្នាំ២០១៤ បញ្ចប់នៅឆ្នាំ២០១៧។
៤. ការជួសជុលផ្លូវ • ជួសជុលផ្លូវមួយខ្សែប្រវែង១៦០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្រាលគ្រួសក្រហមចាប់ពីឃុំរាំងទិល ដល់ស្រែស្តុក សូមចាប់ផ្តើមធ្វើដើមឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៥។
៥. ការសាងសង់ព្រះវិហារ និងសាលាឆាន់ • សុំសាលាឆាន់មួយខ្នងមានបណ្តោយ៥០ម៉ែត្រ ទទឹង២៥ម៉ែត្រ ធ្វើពីថ្មដែលមានទីតាំងនៅកណ្តាលភូមិរាំងទិល សូមចាប់ផ្តើមឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៤។ • ស្នើសុំជួយកសាងបង្កើតព្រះវិហារវត្តមុន្នីសាគរ ហៅវត្តរាំងទិល ដែលស្ថិតនៅឃុំរាំងទិលដែលកំពុងតែខ្វះខាតថវិកាប្រហែល ១២ម៉ឺនដុល្លារ សូមជួយធ្វើនៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៧។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

អ្នកស្រី **សៀង ចាន់ថៃ** តំណាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា « គាត់យល់ព្រមនូវតម្រូវការទាំងអស់ដែលប្រជាពលរដ្ឋដែលបានមូលមតិគ្នា ហើយខ្ញុំនឹងយកការស្នើសុំនោះឡើងទៅថ្នាក់លើទៀត»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ប្លង់ មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៨៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។